

**សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

**I. សេចក្តីពន្យល់:**

- (១) **ឈ្មោះម្ចាស់កម្មសិទ្ធិ:** បញ្ជាក់ថា តើអ្នកណាខ្លះជាម្ចាស់កម្មសិទ្ធិទៅលើអចលនទ្រព្យទាំងនោះ ក្នុងករណីសហកម្មសិទ្ធិ សូមបញ្ជាក់ឈ្មោះម្ចាស់កម្មសិទ្ធិទាំងអស់
- (២) **ប្រភេទ:** បញ្ជាក់ពីប្រភេទនៃអចលនទ្រព្យថាជា ដីធ្លី អគារ លំនៅដ្ឋាន ។ល។ សម្រាប់ដីធ្លី ត្រូវកត់ត្រាចូលទាំងដីដែលមានប័ណ្ណកម្មសិទ្ធិ ដីដែលមានតែបង្កាន់ដៃ និងដីដែលកំពុងមានទំនាស់
- (៣) **លេខប័ណ្ណកម្មសិទ្ធិ:** លេខចុះបញ្ជីអចលនទ្រព្យដែលជាដីធ្លី អគារ លំនៅដ្ឋាន ។ល។
- (៤) **ទំហំ:** ត្រូវបញ្ជាក់អំពីទំហំនៃអចលនទ្រព្យទាំងនោះ។ ឯកតាអាចជាម៉ែត្រការ៉េ ជាហិកតា ឬអាចជាឯកតាទំហំផ្សេងទៀត
- (៥) **តម្លៃពេលទទួលបាន:** បញ្ជាក់អំពីតម្លៃ ឬតម្លៃប៉ាន់ស្មាននៃអចលនទ្រព្យទាំងនោះពេលទទួលបានគ្រប់ករណីទាំងអស់ ទោះអចលនទ្រព្យនោះមានការបញ្ជាក់ត្រឹមតែអាជ្ញាធរមូលដ្ឋាន ឬគ្មានការបញ្ជាក់ក៏ដោយ
- (៦) **ប្រភពហិរញ្ញវត្ថុ:** អចលនទ្រព្យដែលមានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១មិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញវត្ថុទេ។ ប៉ុន្តែអចលនទ្រព្យដែលមានក្រោយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ គឺត្រូវតែបញ្ជាក់ពីប្រភពហិរញ្ញវត្ថុ។

**II. គំរូនៃការបំពេញ:**

សូមសរសេរដោយបិទពណ៌ខៀវ ឬពណ៌ខ្មៅ ឬវាយដោយកុំព្យូទ័រកាន់។ បើចាំបាច់អាចសរសេរលើទំព័រលម្អិតបាន។ ទម្រង់នេះអាចបោះពុម្ពចេញពីគេហទំព័រ [www.acu.gov.kh](http://www.acu.gov.kh)  
**ទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

ខ្ញុំឈ្មោះ: *សុខ ចិត្រា* ភេទ *ប្រុស* សូមប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្ញុំផ្ទាល់ ដែលមានដូចខាងក្រោម:

**១. អចលនទ្រព្យ ដូចជាដីធ្លី អគារ លំនៅដ្ឋាន...**

ឈ្មោះម្ចាស់កម្មសិទ្ធិ <sup>(១)</sup>	ប្រភេទ <sup>(២)</sup>	លេខប័ណ្ណកម្មសិទ្ធិ <sup>(៣)</sup>	ទំហំ <sup>(៤)</sup>	ទីតាំង	តម្លៃពេលទទួលបាន <sup>(៥)</sup>	ប្រភពហិរញ្ញវត្ថុ <sup>(៦)</sup>
<i>សុខ ចិត្រា និង ទេព ស្រីវ័ត្ត</i>	<i>ដី និង វិទ្យា</i>	<i>ប័ណ្ណសំគាល់កម្មសិទ្ធិ លេខ ភព XXXXX</i>	<i>៤៥០ ម៉ែត្រការ៉េ</i>	<i>ផ្ទះXXAB ផ្លូវXXXសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ</i>	<i>៤ដំឡើងមាស (ឆ្នាំ១៩៨៥)</i>	<i>ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១</i>
<i>សុខ ចិត្រា និង ទេព ស្រីវ័ត្ត</i>	<i>ផ្ទះល្វែង</i>	<i>លិខិតផ្ទេរសិទ្ធិ លេខ ... សង្កាត់... ខណ្ឌ...</i>	<i>៥ល្វែង (៥x១៦ ម៉ែត្រ)</i>	<i>ផ្ទះXXXABCDE ផ្លូវXXX សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ</i>	<i>៤០០ ០០០ដុល្លារ (ឆ្នាំ២០០៧)</i>	<i>ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១</i>
<i>សុខ ចិត្រា</i>	<i>ដីចំការ កៅស៊ូ</i>	<i>លិខិតផ្ទេរសិទ្ធិ លេខ ... ឃុំ.....ស្រុក...</i>	<i>១០០ ហិកតា</i>	<i>ភូមិថ្មី ឃុំទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី</i>	<i>៦០ ០០០ដុល្លារ (ឆ្នាំ២០១២)</i>	<i>ប្រាក់ចំណេញពី សិប្បកម្មទឹកត្រី</i>

**សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

**I. សេចក្តីពន្យល់:**

- (១) **ប្រភេទ:** បញ្ជាក់ថាគឺជាប្រភេទម៉ូតូ ឡានគ្រឿងម៉ាស៊ីន ឬឧបករណ៍គ្រឿងចក្រធុនធំដទៃទៀត
- (២) **ម៉ាកនិងឆ្នាំផលិត:** បញ្ជាក់អំពីម៉ាក ឆ្នាំផលិតរបស់យានយន្ត និងគ្រឿងចក្រ
- (៣) **ផ្លាកលេខ:** បញ្ជាក់ពីផ្លាកលេខរបស់យានយន្ត និងគ្រឿងចក្រ
- (៤) **តម្លៃពេលទទួលបាន:** បញ្ជាក់អំពីតម្លៃរបស់យានយន្ត និងគ្រឿងចក្រទាំងនោះពេលទទួលបាន
- (៥) **ប្រភពហិរញ្ញវត្ថុ:** យានយន្ត និងគ្រឿងចក្រដែលមានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ មិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញវត្ថុទេ។ ប៉ុន្តែយានយន្ត និងគ្រឿងចក្រដែលមានក្រោយ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ គឺត្រូវតែបញ្ជាក់ពីប្រភពហិរញ្ញវត្ថុ។

**II. គំរូនៃការបំពេញ:**

<b>២. យានយន្ត និងគ្រឿងចក្រ</b>				
ប្រភេទ <sup>(១)</sup>	ម៉ាក និងឆ្នាំផលិត <sup>(២)</sup>	ផ្លាកលេខ <sup>(៣)</sup>	តម្លៃពេលទទួលបាន <sup>(៤)</sup>	ប្រភពហិរញ្ញវត្ថុ <sup>(៥)</sup>
រថយន្ត	Lexus 470-2003	ភ្នំពេញ 2H-7779	៥៦ ០០០ដុល្លារ (ឆ្នាំ២០០៩)	ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
ម៉ូតូ	Honda Dream 125-2012	ភ្នំពេញ 1BB-7888	២ ៨០០ដុល្លារ (ឆ្នាំ២០១២)	អំណោយពីឪពុកម្តាយ
រថយន្ត	Camry-2001	ភ្នំពេញ 2B-7887	១២ ៣០០ដុល្លារ (ឆ្នាំ២០០៧)	ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
ត្រាក់ទ័រ	Kubota-2001	គ្មានផ្លាកលេខ	៨ ០០០ដុល្លារ (ឆ្នាំ២០០៥)	ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសាឆ្នាំ២០១១
រថយន្តដឹកទំនិញ	Hyundai-2000	ភ្នំពេញ 2N-1723	៨០០០ដុល្លារ(ឆ្នាំ២០១២)	លក់ផ្ទះលេខ.....ផ្លូវ.... សង្កាត់..... ខណ្ឌ..ភ្នំពេញ

**សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

**I. សេចក្តីពន្យល់:**

- (១) **ប្រភេទ:** បញ្ជាក់ថាជា ក្រវិល ខ្សែក ចិញ្ចៀន នាឡិកាដៃ
- (២) **បរិយាយ:** រៀបរាប់អំពីលក្ខណៈពិសេសរបស់ទ្រព្យសម្បត្តិនីមួយៗដូចជា វត្ថុធាតុដើម ទម្ងន់ ប្រទេសផលិត ។ល។
- (៣) **តម្លៃពេលទទួលបាន:** បញ្ជាក់អំពីតម្លៃរបស់ទ្រព្យសម្បត្តិទាំងនោះពេលទទួលបាន
- (៤) **ប្រភពហិរញ្ញវត្ថុ:** ទ្រព្យសម្បត្តិដែលមានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ មិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញវត្ថុទេ។ ប៉ុន្តែទ្រព្យសម្បត្តិដែលមានក្រោយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ គឺត្រូវតែបញ្ជាក់ពីប្រភពហិរញ្ញវត្ថុ។

**II. គំរូនៃការបំពេញ:**

**៣. ទ្រព្យសម្បត្តិដែលងាយដោះដូរជាសាច់ប្រាក់**  
 មានគ្រឿងអលង្ការ(ក្រវិល ខ្សែក ខ្សែដៃ ចិញ្ចៀន) និងនាឡិកាដៃដែលមានតម្លៃក្នុងមួយឯកតាចាប់ពី៤លានរៀលឡើងទៅ។

ប្រភេទ <sup>(១)</sup>	បរិយាយ <sup>(២)</sup>	តម្លៃពេលទទួលបាន <sup>(៣)</sup>	ប្រភពហិរញ្ញវត្ថុ <sup>(៤)</sup>
ខ្សែក	មាស៣តម្លឹង	៣ ៥០០ដុល្លារ(ឆ្នាំ២០០៥)	ទ្រព្យសម្បត្តិទទួលបានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
ខ្សែដៃ	ផ្កាកទីន១តម្លឹង និងដាំពេជ្រ៥លី	៥ ០០០ដុល្លារ(ឆ្នាំ២០០២)	ទ្រព្យសម្បត្តិទទួលបានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
ចិញ្ចៀនពេជ្រ	ពេជ្រ៦លី	៧ ០០០ដុល្លារ(ឆ្នាំ២០០៥)	ទ្រព្យសម្បត្តិទទួលបានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
នាឡិកាដៃ	Rolex (ស៊ីស)	៨ ០០០ដុល្លារ(ឆ្នាំ២០០៥)	ទ្រព្យសម្បត្តិទទួលបានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
ខ្សែក	ផ្កាកទីន១តម្លឹង	១ ៥៥០ដុល្លារ(ឆ្នាំ២០១២)	លក់ផ្ទះលេខ.....ផ្លូវ..... សង្កាត់..... ខណ្ឌ...ភ្នំពេញ

**សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

**I. សេចក្តីពន្យល់:**

- (១)ឈ្មោះម្ចាស់អាជីវកម្ម: ក្នុងករណីសហកម្មសិទ្ធិ សូមបញ្ជាក់ឈ្មោះម្ចាស់កម្មសិទ្ធិទាំងអស់
- (២)ប្រភេទ: បញ្ជាក់ពីប្រភេទអាជីវកម្មដូចជា ផ្នែកសំណង់ រោងចក្រផលិត សេវាកម្ម សេវាពិគ្រោះយោបល់ សេវាកំសាន្ត ការលក់រាយ សាលារៀន ។ល។
- (៣)លិខិតអនុញ្ញាត: បញ្ជាក់ពីលេខលិខិតអនុញ្ញាតធ្វើអាជីវកម្មដែលផ្តល់ដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច
- (៤)បរិមាណដើមទុន: បញ្ជាក់អំពីបរិមាណដើមទុនបច្ចុប្បន្នរបស់អាជីវកម្មនោះ
- (៥)ប្រភពហិរញ្ញវត្ថុ: អាជីវកម្ម ពាណិជ្ជកម្មដែលមានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ មិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញវត្ថុទេ។ ប៉ុន្តែអាជីវកម្ម ពាណិជ្ជកម្មដែលមានក្រោយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ គឺត្រូវតែបញ្ជាក់ពីប្រភពហិរញ្ញវត្ថុ។

**II. គំរូនៃការបំពេញ:**

**៤. សកម្មភាពអាជីវកម្ម - ពាណិជ្ជកម្ម**

ឈ្មោះម្ចាស់អាជីវកម្ម <sup>(១)</sup>	ប្រភេទ <sup>(២)</sup>	លិខិតអនុញ្ញាត <sup>(៣)</sup>	បរិមាណដើមទុនបច្ចុប្បន្ន <sup>(៤)</sup>	ប្រភពហិរញ្ញវត្ថុ <sup>(៥)</sup>
សុខ ចិត្រា	សិប្បកម្មទឹកត្រី	សសរ១២៣៤ (ឆ្នាំ ១៩៨៥)	៥៥០ ០០០ដុល្លារ	ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១
សុខ ចិត្រា និង ចិន្តា ភិរម្យ	សេវាកម្មទេសចរណ៍	សសរ៥៦៧៨ (ឆ្នាំ ២០១២)	៣០ ០០០ដុល្លារ	លក់ផ្ទះលេខ.....ផ្លូវ..... សង្កាត់..... ខណ្ឌ...ភ្នំពេញ

**សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

**I. សេចក្តីពន្យល់:**

(១) **ប្រភេទ:** បញ្ជាក់ពីប្រភេទប្រាក់ ដូចជាប្រាក់រៀល រូបិយប័ណ្ណបរទេស មាសដុំ មាសគីឡូ ប្រាក់សុទ្ធ ត្បូង ដែលមិនមែនជាអលង្ការ។

(២) **បរិមាណ ឬតម្លៃ:** បញ្ជាក់អំពីបរិមាណ ឬចំនួនទឹកប្រាក់

(៣) **ប្រភពហិរញ្ញវត្ថុ:** ប្រាក់(ប្រាក់រៀល រូបិយប័ណ្ណបរទេស មាសដុំ មាសគីឡូ ប្រាក់សុទ្ធ ត្បូងដែលមិនមែនជាអលង្ការ)ដែលមានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ មិនចាំបាច់ បញ្ជាក់ពីប្រភពហិរញ្ញវត្ថុទេ។ ប៉ុន្តែប្រាក់ដែលមានក្រោយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ គឺត្រូវតែបញ្ជាក់ពីប្រភពហិរញ្ញវត្ថុ។

**II. គំរូនៃការបំពេញ:**

**៥. ការប្រកាសអំពីប្រាក់** (ប្រាក់រៀល រូបិយប័ណ្ណបរទេស មាសដុំ មាសគីឡូ ប្រាក់សុទ្ធ ត្បូង ដែលមិនមែនជាអលង្ការ)

ប្រភេទ <sup>(១)</sup>	បរិមាណ ឬតម្លៃ <sup>(២)</sup>	ប្រភពហិរញ្ញវត្ថុ <sup>(៣)</sup>
<i>ប្រាក់រក្សាទុកក្រៅធនាគារ</i>	<i>១២៥លានរៀល និង ៦២០ ០០០ ដុល្លារ</i>	<i>ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១</i>
<i>ត្បូងកណ្តៀងមួយកញ្ចប់</i>	<i>១០០០គ្រាប់ x ៣៥០ដុល្លារ = ៣៥០ ០០០ដុល្លារ</i>	<i>ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១</i>
<i>មាសគីឡូ</i>	<i>៥គម្លឹង</i>	<i>ប្រាក់ចំណេញពី សិប្បកម្មទឹកត្រី</i>

**សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល**

**I. សេចក្តីពន្យល់:**

- (១) **ឈ្មោះកូនបំណុល:** បញ្ជាក់ពីឈ្មោះបុគ្គលទាំងអស់ ឬស្ថាប័នដែលបានខ្ចី
- (២) **ឈ្មោះម្ចាស់បំណុល:** សូមបញ្ជាក់ឈ្មោះម្ចាស់បំណុលទាំងអស់បើមាន
- (៣) **បរិមាណបំណុលនៅជំពាក់:** បញ្ជាក់អំពីបំណុលដែលនៅជំពាក់ដោយគិតត្រឹមថ្ងៃប្រកាសនេះ។
- (៤) **ប្រភពហិរញ្ញវត្ថុ:** បំណុល(គេជំពាក់យើង)ដែលមានមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ មិនចាំបាច់បញ្ជាក់ពីប្រភពហិរញ្ញវត្ថុ(ដែលផ្តល់ឱ្យបុគ្គល ឬស្ថាប័នខ្ចី)ទេ។ ប៉ុន្តែបំណុលដែលមានក្រោយថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១ គឺត្រូវតែបញ្ជាក់ពីប្រភពហិរញ្ញវត្ថុ។

**II. គំរូនៃការបំពេញ:**

<b>៦. ការប្រកាសអំពីបំណុល(គេជំពាក់យើង)</b>						
ឈ្មោះកូនបំណុល <sup>(១)</sup>	ឈ្មោះម្ចាស់បំណុល <sup>(២)</sup>	កាលបរិច្ឆេទនៃកម្ចី	បរិមាណបំណុលដែលបានខ្ចី	បរិមាណបំណុលនៅជំពាក់ <sup>(៣)</sup>	ប្រភពហិរញ្ញវត្ថុ <sup>(៤)</sup>	ផ្សេងៗប្រសិនបើមាន
លោក "ក"	សុខ ចិត្រា	២០០៨	២ ០០០ដុល្លារ	៩០០ដុល្លារ	ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១	
លោកស្រី "ខ"	សុខ ចិត្រា និង ទេព ស្រីវត្ត	២០១០	៣ ០០០ដុល្លារ	២ ០០០ដុល្លារ	ទ្រព្យសម្បត្តិទទួលបាន មុនថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១	
លោក "គ" និង អ្នកស្រី "ឃ"	សុខ ចិត្រា និង ទេព ស្រីវត្ត	២០១២	៦ ០០០ដុល្លារ	៥៥០០ដុល្លារ	ប្រាក់ចំណេញពីសិប្បកម្មទឹកត្រី	

## សេចក្តីណែនាំស្តីពីការបំពេញព័ត៌មានលើទម្រង់ប្រកាសទ្រព្យសម្បត្តិ និងបំណុល

### I. សេចក្តីពន្យល់:

- (១) **ប្រភពចំណូល:** បញ្ជាក់អំពីប្រភេទនៃប្រភពចំណូលអាចទទួលបានតាមរយៈប្រាក់បៀវត្ស សេវាពិគ្រោះយោបល់ ការជួល កម្រៃជើងសារ ប្រាក់បញ្ញើ ភាគហ៊ុន ការលក់ទ្រព្យសម្បត្តិ ឬប្រភពផ្សេងៗទៀត
- (២) **មុខងារ:** បញ្ជាក់អំពីមុខងារដែលខ្លួនបំពេញដើម្បីទទួលបាននូវចំណូលទាំងនោះ
- (៣) **ចំណូលប្រចាំឆ្នាំ:** បញ្ជាក់អំពីប្រាក់ចំណូលសុទ្ធក្រោយពីកាត់ពន្ធចេញដែលទទួលបានកាលពីឆ្នាំមុន។

### II. គំរូនៃការបំពេញ:

<b>៧. ការប្រកាសអំពីចំណូល</b>			
<i>ប្រភពចំណូល<sup>(១)</sup></i>	<i>មុខងារ<sup>(២)</sup></i>	<i>ចំណូលប្រចាំឆ្នាំ<sup>(៣)</sup></i>	<i>ផ្សេងៗបើមាន</i>
<i>សិប្បកម្មផលិតទឹកត្រី "ត្រីមាស៧"</i>	<i>ម្ចាស់សិប្បកម្ម</i>	<i>៣០ ០០០ដុល្លារ</i>	
<i>សេវាកម្មទេសចរណ៍ "ក្រុមហ៊ុនទេសនិម្មិតទេសចរណ៍"</i>	<i>សហកម្មសិទ្ធិ</i>	<i>១០ ០០០ដុល្លារ</i>	
<i>ជួលផ្ទះល្វែង (៥ល្វែង x ៥០០ដុល្លារក្នុងមួយខែ)</i>	<i>ម្ចាស់ផ្ទះ</i>	<i>៣០ ០០០ដុល្លារ</i>	
<i>ប្រាក់បៀវត្ស និង ប្រាក់បំណាច់រដ្ឋ (១ ២០០ ០០០ រៀលក្នុងមួយខែ)</i>	<i>អគ្គនាយក</i>	<i>១៩ ៥០០ ០០០រៀល</i>	
<i>បង្រៀននៅសាកលវិទ្យាល័យមេគង្គកម្ពុជា(១២ដុល្លារក្នុងមួយម៉ោង ៩ម៉ោងក្នុងមួយសប្តាហ៍)</i>	<i>សាស្ត្រាចារ្យ</i>	<i>៣ ៤៥៦ដុល្លារ</i>	